

ព្រះយេស៊ូវបើកបង្ហាញពីការព្យាករណ៍នឹងកើតឡើង

Jesus Extended Forecast

ម៉ាកុស Mark 13:1-13

១ កាលកំពុងតែបេញពីព្រះវិហារមក សោះពួកសិស្សទ្រង់ម្នាក់ទ្វេលថា លោកគ្រូ មើលស៊ី ឬ ហើយនិងមន្ទីរ
 ល្អណាស់ហ្ន៎ ២ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើយើងមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានឬ
 នៅត្រួតលើឬ ដែលមិនត្រូវទំលាក់ចុះនោះទេ ៣ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ
 នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា ៤ សូមប្រាប់យើងខ្ញុំ តើ
 កាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឱ្យដឹង ក្នុងកាលដែលការទាំងនេះដិតកើតមក
 ៥ ព្រះយេស៊ូវចាប់តាំងមានព្រះបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត្ន ក្រែងអ្នកណាសាំអ្នករាល់គ្នាឱ្យវង្វែង ៦
 ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងសាំមនុស្សជាច្រើនឱ្យវង្វែង
 ផង ៧ កាលណាអ្នករាល់គ្នាពន្យាយពីចំបាំង ហើយពីសួរចំបាំង នោះកុំឱ្យអ្នករាល់គ្នាមានបិត្តបិប័បបាម
 ឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់បងបំផុតនៅឡើយទេ ៨ ពីព្រោះសាសន៍១នឹង
 លើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានក្រើកដីនៅកន្លែងផ្សេងៗ ហើយនិងមាន
 អំណាចនឹងបលាបលកើតឡើង នេះជាដើមបមនៃសេចក្តីទុក្ខវេទនាទេ ៩ ប៉ុន្តែ ឱ្យអ្នករាល់គ្នាប្រយ័ត្នខ្លួន
 ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅក្រុមជំនុំ គេនឹងវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំ ហើយសាំទៅ
 ចំពោះចៅហ្វាយខេត្ត និងស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ១០ ឯដំណឹងល្អនឹងត្រូវ
 ផ្សាយដល់គ្រប់សាសន៍ជាមុនសិន ១១ ប៉ុន្តែកាលណាគេសាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឱ្យបិប័បព្រួយជាមុន
 ពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្តីណា ដែលបានប្រទានមកអ្នករាល់គ្នា
 នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ ១២ បង
 ប្អូននឹងបញ្ជូនគ្នាឱ្យត្រូវស្លាប់ ហើយឱ្យពុំកន្លងបញ្ជូន ក្នុងនឹងលើកគ្នាទាស់នឹងឱ្យពុំកម្លាយ ហើយនិងសំ
 ឡាប់គាត់បង ១៣ មនុស្សទាំងអស់នឹងស្លាប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់
 ជរាបដល់បងបំផុត នោះនឹងបានសង្គ្រោះពិតៗ

១. ព្រះយេស៊ូវព្យាករណ៍ថាព្រះវិហារនឹងត្រូវគេបំផ្លាញ

JESUS PREDICTED THAT THE TEMPLE WOULD BE DESTROYED

៤១ កាលទ្រង់យាងទៅបង្ហើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ៤២ ឱងង ឯង អើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ ៤៣ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស ៤៤ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ ។

លូការ Luke 19:41-44

២. ព្រះយេស៊ូវព្យាករណ៍ថាមានការកើតឡើងនូវនិរន្តិកភាពអោយរំខានថា ច្រើន JESUS PREDICTED THE RISE OF DISTURBING TRENDS

- A. ការច្របូកច្របល់ខាងវិញ្ញាណ Spiritual confusion
- B. មានជំលោះខាងយោធា Military conflicts
- C. មានគ្រោះធម្មជាតិកាចសាហាវ Natural calamities

៣. ព្រះយេស៊ូវព្យាករណ៍ថាមានការបៀតបៀនប្រឆាំងនឹងអ្នកដើរតាមទ្រង់ JESUS PREDICTED PERSECUTION AGAINST HIS FOLLOWERS

- A. យើងត្រូវធ្វើបន្ទាល់ពីព្រះគ្រីស្ទទោះជាមានការបៀតបៀន
We can bear witness to Christ even when persecuted
- B. យើងអាចនាំដំណឹងល្អដល់គ្រប់មនុស្សនៅលើផែនដី
We can carry the gospel to every people group on the planet
- C. យើងអាចឈររឹងមាំក្នុងការប្រឈមមុខជាមួយការទំទាស់
We can stand firm in the face of opposition